



មានអ្វីខ្លះនៅលើ On Your Side? →

On Your Side គឺជាសេវាឥតគិតថ្លៃ 24/7 ព្រមទាំងរ៉ូប៉ូស៊ីត ដែលអ្នកអាចបើកមើលដើម្បីស្វែងរកការជ្រាមជ្រែង, ចូលប្រើធនធាន, ហើយបើអ្នកចង់ ក៏អាចចូលក្នុងនេះ ដើម្បីរាយការណ៍បានដែរ ។

បើអ្នកជួបប្រទះអំពើហិង្សា ឬអ្នកផ្សេងដែលជា ឬដែលគិតថាអ្នករងអំពើទាំងនេះ ប្រជាជនអាស៊ី និងប្រជាជនអាស៊ីអគ្នេយ៍ មានវត្តមាននៅទីនេះ ចាំជួយអ្នក ។ មិនថាមានអ្វីកើតឡើងឡើយ មិនថាអ្នក ឬអ្នកដទៃគិតថារឿងនោះតូច ប៉ុណ្ណោះឡើយ អ្នកត្រូវមានកន្លែងដើម្បីយករឿងនេះទៅប្រាប់គេ ហើយយកវាទៅដោះស្រាយយ៉ាងពិតប្រាកដ ។



នៅលើ On Your Side គឺមានរូបបញ្ជូនសំឡេង ទូរស័ព្ទសម្រាប់ផ្តល់ជំនួយ ដោយឥតគិតថ្លៃ 24/7 ព្រមទាំងរ៉ូប៉ូស៊ីត ដែលអ្នកអាចបើកមើលដើម្បីស្វែងរកការជ្រាមជ្រែង, ចូលប្រើធនធាន, ហើយបើអ្នកចង់ ក៏អាចចូលក្នុងនេះ ដើម្បីរាយការណ៍បានដែរ ។

សមាជិកក្រុមរបស់យើងខ្ញុំដែលមានអាកប្បកិរិយារូសរាយ ចេះនិយាយភាសាជាច្រើនមកពីតំបន់អាស៊ី និងអាស៊ីអគ្នេយ៍ និងតាមរយៈអ្នកបកប្រែភាសាដែលអាចជឿជាក់បាន អាចជួយអ្នកបានតាមភាសាដែលអ្នកប្រើ ។

មិនថាអ្នកត្រូវការសេវាប្រឹក្សាយោបល់ប្រចាំមូលដ្ឋាន, មិនថាអ្នកមានក្តីបារម្ភថាអាចមានអ្វីមិនល្អកើតឡើង បើអ្នកទាក់ទងនគរបាល ឬបើអ្នកគ្រាន់តែចង់ពិភាក្សាជាមួយនឹងនរណាម្នាក់ដែលស្ថិតនៅខាងអ្នកឡើយ - បុគ្គលិកចាំទទួលទូរស័ព្ទ និងបុគ្គលិកផ្តល់ភាពជ្រាមជ្រែង ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ របស់យើងខ្ញុំ មានវត្តមាននៅទីនេះដើម្បីជួយអ្នកជានិច្ច ។

ការសន្យារបស់យើងខ្ញុំ →



សុវត្ថិភាព និងសុខុមាលភាពរបស់អ្នក គឺជាចំណុចចំពោះគ្រប់សកម្មភាពរបស់យើងខ្ញុំ ។ បើសិនជាមានហានិភ័យធំខុសប្រក្រតី ចំពោះសុវត្ថិភាពរបស់អ្នក ឬចំពោះសុវត្ថិភាពអ្នកដទៃ ទេនោះ យើងខ្ញុំនឹងមិនយករឿងរ៉ាវដែលអ្នកប្រាប់យើងខ្ញុំ ទៅប្រាប់អ្នកដទៃឲ្យបានដឹង ដោយមិនបានទទួលការអនុញ្ញាតពីអ្នកឡើយ ។

ដោយការប្រាប់យើងខ្ញុំអ្វីដែលបានកើតឡើងចំពោះអ្នក គឺអ្នកបានជួយយើងខ្ញុំក្នុងការគ្រប់គ្រងនៃបទពិសោធន៍របស់សហគមន៍ពលរដ្ឋមកពីទ្វីបអាស៊ី និងអាស៊ីអគ្នេយ៍ ដែលកំពុងរស់នៅចក្រភពអង់គ្លេស ។ កាលយើងខ្ញុំបានដឹងកាន់តែច្រើនកម្រិតណាអំពីអ្វីដែលកំពុងតែកើតឡើង គឺអាចជួយយើងខ្ញុំបានកាន់តែប្រសើរ ក្នុងការបង្ការហេតុការណ៍អាក្រក់កុំឲ្យកើតឡើងទៀត ។

មិនត្រូវលាក់លៀមទុក្ខកង្វល់របស់អ្នកឡើយ ។ ហៅទូរស័ព្ទមកពិភាក្សាជាមួយយើងខ្ញុំដោយឥតគិតថ្លៃ គ្រប់ពេលវេលា ។

ហៅទូរស័ព្ទមកយើងខ្ញុំតាមលេខ 0808 801 0393

ទាក់ទងយើងខ្ញុំតាមអនឡាញដោយអាសយដ្ឋាន onyoursideuk.org